

ភាពងាយយល់នៅក្នុងរង្វាស់ខ្នាតបរិបទ៖ ខ្មែរ

Intelligibility in Context Scale (ICS): Khmer

(McLeod, Harrison, & McCormack, 2012)

ប្រែសម្រួលដោយ: Alex Khun, NAATI accredited translator for Australian Multi Lingual Services, Australia, 2013

ឈ្មោះកុមារ៖ _____

ថ្ងៃខែឆ្នាំកំណើតកុមារ៖ _____ ភេទប្រុស/ស្រី៖ _____

ភាសានិយាយ៖ _____

កាលបរិច្ឆេទបច្ចុប្បន្ន៖ _____ អាយុកុមារ៖ _____

អ្នកបំពេញពាក្យនេះ៖ _____

ទំនាក់ទំនងជាមួយកុមារ៖ _____

សំណួរទាំងឡាយខាងក្រោមនេះ គឺស្តីអំពីបរិមាណដែលបណ្តាជនខុសៗគ្នាយល់អំពីការនិយាយរបស់កូនអ្នក។ សូមគិតអំពីការនិយាយរបស់កូនអ្នកកាលពីខែកន្លងទៅនៅពេលឆ្លើយសំណួរនីមួយៗ។ សូមគូសរង្វង់មូលជុំវិញលេខណាមួយនៅក្នុងសំណួរនីមួយៗ។

	ជានិច្ច	ធម្មតា	ពេលខ្លះ	កម្រ	មិនយល់
1. តើអ្នកយល់អំពីកូនរបស់អ្នកទេ?	5	4	3	2	1
2. តើសមាជិកក្នុងគ្រួសារអ្នកយល់អំពីកូនរបស់អ្នកទេ?	5	4	3	2	1
3. តើបងប្អូនសាច់ញាតិនៃគ្រួសារអ្នកយល់អំពីកូនអ្នកទេ?	5	4	3	2	1
4. តើមិត្តភក្តិនៃកូនរបស់អ្នកយល់អំពីកូនអ្នកទេ?	5	4	3	2	1
5. តើអ្នកដទៃដែលស្គាល់អ្នកយល់អំពីកូនអ្នកទេ?	5	4	3	2	1
6. តើគ្រូកូនរបស់អ្នកយល់អំពីកូនអ្នកទេ?	5	4	3	2	1
7. តើមនុស្សប្លែកៗ ² យល់អំពីកូនអ្នកទេ?	5	4	3	2	1
ពិន្ទុសរុប =	/35				
ពិន្ទុសរុបមធ្យម =	/5				

¹ ការវាស់ស្ទង់នេះអាចយកទៅប្រើបានសម្រាប់ការនិយាយរបស់មនុស្សចាស់ ដោយការជំនួសពាក្យ កូន ដោយដាក់ពាក្យ ផ្លូវប្រពន្ធ ជំនួសវិញ

² ពាក្យមនុស្សប្លែកៗនេះ អាចដូរទៅជាពាក្យមនុស្សមិនដែលស្គាល់ បាន

កំណែនៃឯកសារ ភាពងាយយល់ក្នុងរង្វាស់ខ្នាតបរិបទ នេះអាចចម្លងបាន។

Intelligibility in Context Scale is licensed under a [Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License](https://creativecommons.org/licenses/by-nc-nd/3.0/).

McLeod, S., Harrison, L. J., & McCormack, J. (2012). The Intelligibility in Context Scale: Validity and reliability of a subjective rating measure. *Journal of Speech, Language, and Hearing Research*, 55(2), 648-656. <http://jslhr.asha.org/cgi/content/abstract/55/2/648>

